



សម្រាប់ចុះផ្សាយបន្ទាន់ ៖

២៧ ធ្នូ ២០១៩

ណាហ្គាវើលដ៍ នឹងរៀបចំតម្រូវឆ្នាំដែលមានពន្លឺកាំជ្រួចដ៏ភ្លឺផ្អែក និងអស្ចារ្យ!

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ៖ ដើម្បីស្វាគមន៍ឆ្នាំថ្មីនៅថ្ងៃទី៣១ ធ្នូនេះ សូមគោរពអញ្ជើញពួកម៉ែបងប្អូនទាំងអស់មកសួរច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីទស្សនាតម្រូវឆ្នាំដ៏អស្ចារ្យ ដោយសេរី ចាប់ពីម៉ោង ៩:៣០ យប់តទៅ! មកមុន មានឱកាសនៅជិតឆាកតម្រូវមុន!

តម្រូវស្វាគមន៍ឆ្នាំសកលដ៏អស្ចារ្យនេះ នឹងចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចជា នីកូ និងសុគន្ធី និសា។ ចំណែកក្រុមតូច Small World Small Band នឹងបំពេញអារម្មណ៍របស់ពួកម៉ែបងប្អូនជាមួយបទចម្រៀងដ៏ពេញនិយមដែលតាក់តែងដោយពួកគេផ្ទាល់។ រីឯ ពិធីករ និងពិធីការិនី មានដូចជា ពិធីករខ្ពស់សង្ហា យឹម ណារ៉ា ប្រុសស្អាតកម្ពុជាឆ្នាំ២០១៩ ទ្រីតារាវុធ កញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០១៩ សំណាង អេលីណា និងកញ្ញាឯកកម្ពុជាឆ្នាំ២០១៧ រៀនណាត។

អ្វីដែលកាន់តែអស្ចារ្យនោះ ពួកម៉ែបងប្អូនទាំងអស់ នឹងបានទស្សនាការសម្តែងរបស់បេក្ខនារីកញ្ញាឯកកម្ពុជារតន្ត្រីព្រំត្រ និងការសម្តែងសិល្បៈដោយសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិប្រចាំណាហ្គាវើលដ៍ផងដែរ។ ចូលរួមទស្សនាការប្រគំតន្ត្រីនេះដែលមានការបាញ់កាំជ្រួចដ៏ភ្លឺផ្អែករហូតដល់ម៉ោង ១២ អធ្រាត្រ និងស្វាគមន៍ឆ្នាំ២០២០ ជាមួយគ្នា!

មុននឹងទៅទស្សនាតម្រូវឆ្នាំ សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ដើម្បីពិសាអាហារបិទភ្លែតដែលមានម្ហូបច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ និងម្ហូបពិសេសថ្លៃដោយចុងភៅដ៏ចំណានរបស់ណាហ្គាវើលដ៍ដែលមានបម្រើជូនចាប់ពីម៉ោង ៥:៣០ ល្ងាចរហូតដល់ម៉ោង ១០ យប់ តម្លៃ ៣៨\$ សម្រាប់ម្នាក់ ១៩\$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ។ សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ៩០២ ៣៤៥ ឬ dining@nagaworld.com ។

ប្រសិនបើលោកអ្នកមានបំណងចង់ដល់លៀង រំលេងកម្សាន្ត និងក្រេបភេសជ្ជៈពិសេសនោះ សូមអញ្ជើញទៅក្លឹបដាលីនដាលីន នៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ចាប់ពីម៉ោង ៩ យប់រហូតទៀបភ្លឺដែលមានការប្រគំតន្ត្រីផ្ទាល់ ភេសជ្ជៈបញ្ចុះតម្លៃ កាដូពិសេស និងហ្គេមសប្បាយជាច្រើន ។ល។



សូមអញ្ជើញចូលរួមទស្សនាគម្រោងឆ្លងឆ្នាំធំបំផុតនៅរាជធានីភ្នំពេញរៀបចំឡើងដោយណាហ្គាវើលដ៍ នៅថ្ងៃទី៣១ ធ្នូនេះ។ ជួបគ្នាឆាប់ៗនេះ!

###

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្អាត និងដ៏ល្អឲ្យ ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បារនីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្បៀងប្រណីត ២ សាល មហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែល មានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្មវិធី កម្សាន្ត ឬការប្រជុំផ្សេងៗ។

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

| | |
|--|--|
| <p>Ms. Melanie Loong Senior Manager, Marketing Communications Tel: (+855) 10 737 684 Email: melanieloong@nagaworld.com</p> | <p>កញ្ញា ភោគ សូលីនដា Brand Executive, Marketing Communications Tel: (+855) 15 61 88 86 Email: phouksolinda@nagaworld.com</p> |
|--|--|

NAGAWORLD LIMITED

NagaWorld, Samdech Techo, Hun Sen Park, Phnom Penh, 120101, P.O. Box 1099 Phnom Penh, Kingdom of Cambodia
Tel No.: (855) 23 228822 Fax No.: (855) 23 225888
Website: www.nagaworld.com Email: enquiries@nagaworld.com